



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**អង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍**

**សុន្ទរកថា**

**ឯកឧត្តមទេសរដ្ឋមន្ត្រី វៀង មូលី ប្រធានអង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍**

**ផ្នែកក្នុងឱកាសមិទ**

**សន្និធានអង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩**

**ទិស្តីការគណៈរដ្ឋមន្ត្រី**

**ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩**

- សូមគោរពអង្គពិធីទាំងមូល
- ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង រដ្ឋលេខាធិការ ដ្ឋាន រាជធានី ខេត្ត និងកាកបាទក្រហមកម្ពុជា
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិជាទីរាប់អាន!

ឆ្លងកាត់ការបង្ហាញពីវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្តរបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទូទាំងប្រទេសនៅក្នុងអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាព្រឹកនេះ តាងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់គួរជាទីមោទនៈ។

**ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!**

កត្តាជោគជ័យទាំងអស់នេះ គឺពិតជាបានមកពីការរួមចំណែករបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលជាក្រសួង ស្ថាប័ន រាជធានី ខេត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញក្រុម

ប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍។ល។ រួមជាមួយនឹងការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ និងមោះមុតផ្នែក  
 នយោបាយពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ “សម្តេចអគ្គមហាសេនាបតី  
 តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា” និងការគាំទ្រដោយមិនចេះនឿយ  
 ហត់ផ្នែកសង្គមពី “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា។

**ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា!**

ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការពិភាក្សាយ៉ាងផុសផុលនៅ  
 ក្នុងអង្គសន្និបាតនាពេលនេះ ខ្ញុំសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

១. បន្តការអនុវត្តរួមគ្នានូវគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅ  
 នឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣)។
២. ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយគណៈកម្មា  
 ធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបញ្ជ្រាប  
 និងបញ្ចូលបញ្ហាអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ  
 សង្កាត់។
៣. បន្តធានានិងកំណត់ចំពោះប្រជាជនប្រឈមមុខ និងអ្នកផ្ទុកមេរោគអេដស៍ជាអាទិភាពដែលត្រូវ  
 ផ្តល់សិទ្ធិ និងឱកាសទទួលបានសេវាសុខភាព និងសេវាសង្គមស្មើមុខដូចជាប្រជាជននានានៅក្នុង  
 សង្គម។
៤. ចូលរួមពង្រឹងយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យម្ចាស់ការគាំទ្រដល់ការឆ្លើយតបនឹងមេរោគ  
 អេដស៍ និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៥. ស្រោមអនាម័យ គឺនៅតែជារបស់ដ៏មានប្រសិទ្ធភាព ក្នុងការបង្ការការចម្លងមេរោគអេដស៍នៅ  
 កម្ពុជា អាស្រ័យហេតុនេះត្រូវធ្វើយ៉ាងណាឱ្យស្រោមអនាម័យមានវត្តមាននៅគ្រប់ទីកន្លែងនិងគ្រប់  
 ពេលវេលា ដែលត្រូវការប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុម យុ  
 វវ័យដែលរួមភេទដូចគ្នា ឱ្យទៅពិនិត្យឈាមកមេរោគអេដស៍ និងឱ្យចេះរកវិធីបង្ការ ការចម្លងមេ  
 រោគអេដស៍ តាមរយៈការប្រើស្រោមអនាម័យ១០០% នៅពេលរួមភេទ។ ជាពិសេសត្រូវយកចិត្ត  
 ទុកដាក់ឱ្យគ្រប់គ្រឹះស្ថានកម្សាន្តសប្បាយទាំងអស់មានសុវត្ថិភាព ពីការចម្លងមេរោគអេដស៍  
 ១០០% តាមរយៈការពង្រឹងការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០%។
៦. បន្តលើកកម្ពស់យន្តការសមភាពយេនឌ័រ និងជំងឺអេដស៍ តាមរយៈការលើកកម្ពស់សិទ្ធិអំណាច  
 និងការផ្តល់ឱកាសដល់ស្ត្រី និងកុមារី ក្នុងការចូលរួមទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺ  
 អេដស៍ ពិសេសនៅក្នុងរង្វង់គ្រួសារ និងសង្គមទាំងមូល។
៧. កាត់បន្ថយបន្ថែមទៀត ដើម្បីឈានទៅរកការលុបបំបាត់ឱ្យបានទាំងស្រុងនូវការរើសអើង និង  
 មាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់។

- ៨. ផ្តល់ជូននូវមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់ចំពោះក្រុមដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ ក្នុងការស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍បានត្រឹមត្រូវ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
- ៩. ផ្តល់ជូនធនធានដល់ឃុំ សង្កាត់ និងការធ្វើវិមជ្ឈការដល់ថ្នាក់ក្រោមជាតិឱ្យទទួលបានការកិច្ចម្ចាស់ការ បញ្ចប់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍នៅឆ្នាំ២០២៥-២០៣០ក្នុងមូលដ្ឋានរបស់ខ្លួន។
- ១០. សូមអំពាវនាវដល់អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញអ្នក ផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចម្រើន តាមគ្រប់រូបភាព ជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារ និងថវិកាដើម្បីពង្រីកអន្តរាគមន៍ ប្រយុទ្ធនឹងជំងឺអេដស៍ឱ្យឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់ លើកូមីសាស្ត្រ លើក្រុមគោល ដៅឱ្យបាន១០០%។

***ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!***

ខ្ញុំមានសង្ឃឹមថា អនុសាសន៍ទាំង១០ចំណុចខាងលើនេះ នឹងអាចយកទៅប្រើប្រាស់ជាចលករ ក្នុងការអនុវត្តគម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ក្នុងឆ្នាំខាងមុខឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ចម្រើន។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរសព្វសាធុការជូនអង្គសន្និបាតទាំងមូល សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ទទួលបាននូវសុខភាពល្អ និងសម្រេច បាននូវជោគជ័យថ្មីៗបន្ថែមទៀតនាឆ្នាំ២០២០ខាងមុខនេះ និងសូមប្រកាសបិទ “សន្និបាតអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩” ចាប់ពីពេលនេះតទៅ។

***សូមអរគុណ!***